



Neighborhood INTEGRITY (Medicare-Medicaid Plan)

៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ **2021**

Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

សេចក្តីផ្តើម

ឯកសារនេះ គឺជាការសង្ខេបយ៉ាងខ្លីអំពីអត្ថប្រយោជន៍ និងសេវានានា ដែលធានារ៉ាប់រងដោយអង្គការ Neighborhood INTEGRITY។ ឯកសារនេះមានរាប់បញ្ចូលទាំងសំណួរ-ចម្លើយ ព័ត៌មានទំនាក់ទំនងសំខាន់ៗ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ និងសេវានានា ដែលបានផ្តល់ជូន និងព័ត៌មានអំពីសិទ្ធិរបស់អ្នកដែលជាសមាជិករបស់អង្គការ Neighborhood INTEGRITY។ ពាក្យគន្លឹះ និងនិយមន័យមានតាមលំដាប់អក្ខរក្រមក្នុងជំពូកចុងក្រោយនៃសៀវភៅណែនាំសមាជិក។

តារាងមាតិកា

- A. សេចក្តីបដិសេធ.....2
- B. សំណួរ-ចម្លើយ4
- C. សេចក្តីសង្ខេបអំពីសេវានានា..... 10
- D. សេវានានាដែលបានធានារ៉ាប់រងនៅខាងក្រៅអង្គការ Neighborhood INTEGRITY22
- E. សេវានានាដែលអង្គការ Neighborhood INTEGRITY កម្មវិធី Medicare និងកម្មវិធី Rhode Island Medicaid ដែលមិនធានារ៉ាប់រង23
- F. សិទ្ធិរបស់អ្នកជាសមាជិកនៃផែនការនេះ:24
- G. វិធីដាក់ពាក្យបណ្តឹង ឬ បណ្តឹងឧទ្ធរណ៍អំពីការបដិសេធលើការផ្តល់សេវា.....27
- H. តើលោកអ្នកត្រូវធ្វើយ៉ាងម៉េច ប្រសិនបើលោកអ្នកសង្ស័យពីការលួចបន្លំ?.....29

ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។



Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

A. សេចក្តីបដិសេធ



ឯកសារនេះគឺជាការសង្ខេបអំពីសេវាសុខភាពនានាដែលបានរាប់រងដោយអង្គការ Neighborhood INTEGRITY សម្រាប់ឆ្នាំ 2021។ នេះគ្រាន់តែជាសេចក្តីសង្ខេបតែប៉ុណ្ណោះ។ សូមអាន សៀវភៅណែនាំសមាជិក សម្រាប់បញ្ជីអត្ថប្រយោជន៍ពេញលេញ។ សូមហៅទូរស័ព្ទទៅកាន់ផ្នែកសេវាបម្រើសមាជិកតាមរយៈលេខ 1-844- 812-6896 ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹកដល់ម៉ោង 12 ថ្ងៃត្រង់ នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក លោកអ្នកអាចផ្ញើសារមកកាន់យើងខ្ញុំបាន។ ការហៅរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់។ អ្នកប្រើ TTY គួរតែហៅទូរស័ព្ទទៅកាន់លេខ 711។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ លោកអ្នកក៏អាចចូលមើលសៀវភៅណែនាំសមាជិកតាមរយៈគេហទំព័រ www.nhpri.org/INTEGRITY

- ❖ Neighborhood INTEGRITY (Medicare-Medicaid Plan) គឺជាផែនការសុខភាព ដែលចុះកិច្ចសន្យាជាមួយនិងទាំងកម្មវិធី Medicare និងកម្មវិធី Rhode Island Medicaid ដើម្បីផ្តល់អត្ថប្រយោជន៍ពីកម្មវិធីទាំងពីរនេះដល់អ្នកចុះឈ្មោះប្រើប្រាស់។ ផែនការនេះគឺសម្រាប់ទាំងអ្នកដែលប្រើធានារ៉ាប់រង Medicare និង Medicaid ផងដែរ។
- ❖ នៅក្រោមអង្គការ Neighborhood INTEGRITY លោកអ្នកអាចទទួលបានសេវានានារបស់ Medicare និង Rhode Island Medicaid នៅក្នុងផែនការសុខភាពតែមួយ។ នាយកគ្រប់គ្រងការថែទាំអង្គការ Neighborhood INTEGRITY នឹងជួយគ្រប់គ្រងតម្រូវការនៃការថែទាំសុខភាពរបស់អ្នក។
- ❖ នេះមិនមែនជាបញ្ជីពេញលេញទេ។ ព័ត៌មានអំពីអត្ថប្រយោជន៍ គឺជាសេចក្តីសង្ខេប ប៉ុន្តែមិនបានរៀបរាប់ពេញលេញអំពីអត្ថប្រយោជន៍ទាំងស្រុងនោះទេ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ផែនការ ឬអានសៀវភៅណែនាំសមាជិក។
- ❖ ATENCIÓN: Si usted habla español, servicios de asistencia con el idioma, de forma gratuita, están disponibles para usted. Llame a Servicios a los Miembros al 1-844-812-6896 (TTY 711), de 8 am a 8 pm, de lunes a viernes, de 8 am a 12 pm los Sábados. En las tardes de los Sábados, domingos y feriados, se le pedirá que deje un mensaje. Su llamada será devuelta dentro del siguiente día hábil. La llamada es gratuita.
- ❖ ATENÇÃO: Se você fala português, o idioma, os serviços de assistência gratuita, estão disponíveis para você. Os serviços de chamada em 1-844-812-6896 TTY (711), 8 am a 8 pm, de segunda a sexta-feira; 8: 12 pm no sábado. Nas tardes de sábado, domingos e feriados, você pode ser convidado a deixar uma mensagem. A sua chamada será devolvido no próximo dia útil. A ligação é gratuita.




ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY

Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

- ❖ សូមយកចិត្តទុកដាក់៖ ប្រសិនបើអ្នកនិយាយភាសាខ្មែរ មានសេវាកម្មជំនួយផ្នែកភាសាដោយមិនគិតថ្លៃសម្រាប់អ្នក។ សូមទូរស័ព្ទទៅសេវាសមាជិកតាមរយៈលេខ 1-844-812-6896 (TTY 711) ចាប់ពីម៉ោង 8 ព្រឹកដល់ 8 យប់ថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹកដល់ 12 យប់នៅថ្ងៃសៅរ៍។ នៅរៀងរាល់រសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់។ ការទូរស័ព្ទគឺឥតគិតថ្លៃ។
- ❖ លោកអ្នកអាចទទួលបានឯកសារនេះដោយឥតគិតថ្លៃក្នុងទម្រង់ផ្សេងៗ ដូចជាអក្សរពុម្ពធំ អក្សរសម្រាប់ជនពិការភ្នែក ឬជាសំឡេងអូឌីយ៉ូ។ សូមហៅទូរស័ព្ទទៅកាន់ផ្នែកសេវាបម្រើសមាជិកតាមរយៈលេខ 1-844-812-6896 , ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ – សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ អ្នកប្រើ TTY គួរតែហៅទូរស័ព្ទទៅកាន់លេខ 711។ ការទូរស័ព្ទគឺឥតគិតថ្លៃ។
- ❖ លោកអ្នកអាចស្នើសុំឯកសារនេះ និងសម្ភារក្នុងពេលអនាគត ជាភាសាដែលលោកអ្នកចង់បាន និង/ឬ ទម្រង់ផ្សេងទៀត តាមរយៈការហៅទូរស័ព្ទទៅកាន់ផ្នែកសេវាបម្រើសមាជិក។ នេះត្រូវបានគេហៅថា “ការស្នើសុំដែលមិនទាន់បានឆ្លើយតប” ។ សេវាបម្រើសមាជិកនឹងចងក្រងជាឯកសារការស្នើសុំអចិន្ត្រៃយ៍របស់អ្នកនៅក្នុងកំណត់ត្រាឯកសារសមាជិក ដូច្នេះលោកអ្នកអាចទទួលបាន ឯកសារពេលឥឡូវនេះបាន ហើយនិងនៅពេលអនាគតជាភាសា និង/ឬជាទម្រង់ដែលលោកអ្នកចង់បាន។ អ្នកអាចផ្លាស់ប្តូរឬលុបចោលសំណើដែលមិនទាន់ឆ្លើយតបរបស់អ្នកនៅពេលណាក៏បានដោយទូរស័ព្ទទៅផ្នែកសេវាកម្មសមាជិក។
- ❖ អ្នកផ្តល់សេវាក្រៅបណ្តាញ/អ្នកដែលគ្មានចុះកិច្ចសន្យា គឺមិនមានកាតព្វកិច្ចក្នុងការព្យាបាលសមាជិកអង្គការ Neighborhood INTEGRITY នោះទេ លើកលែងតែស្ថិតនៅក្នុងស្ថានភាពការសង្គ្រោះអាសន្ន។ សូមហៅទូរស័ព្ទទៅលេខសេវាបម្រើអតិថិជនរបស់ពួកយើង ឬមើលនៅក្នុងសៀវភៅណែនាំសមាជិករបស់អ្នក សម្រាប់ព័ត៌មានបន្ថែម ដែលរាប់បញ្ចូលទាំងការចែករំលែកការចំណាយ ដែលយកទៅចំណាច ចំពោះសេវានានាក្រៅបណ្តាញ។

 ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។

Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

B. សំណួរ-ចម្លើយ

នៅខាងក្រោមនេះ គឺជាបញ្ជីតារាងសំណួរ-ចម្លើយ។

សំណួរ-ចម្លើយ (FAQ)	ចម្លើយ
តើផែនការ Medicare-Medicaid គឺជាអ្វី?	ផែនការ Medicare-Medicaid គឺជាផែនការសុខភាព ដែលចុះកិច្ចសន្យាជាមួយនឹងទាំងកម្មវិធី Medicare និងកម្មវិធី Rhode Island Medicaid ដើម្បីផ្តល់អត្ថប្រយោជន៍ពីកម្មវិធីទាំងពីរនេះដល់អ្នកចុះឈ្មោះប្រើប្រាស់។ ផែនការនេះគឺសម្រាប់ទាំងអ្នកដែលប្រើធានារ៉ាប់រង Medicare និង Medicaid ផងដែរ។ ផែនការ Medicare-Medicaid គឺជាអង្គការមួយដែលបង្កើតដោយមានក្រុមវេជ្ជបណ្ឌិត មន្ទីរពេទ្យ ឱសថស្ថាន អ្នកផ្តល់សេវារយៈពេលយូរ និងអ្នកផ្តល់សេវានានាផ្សេងៗទៀត។ លើសពីនេះ វាមាន នាយកគ្រប់គ្រងការថែទាំដើម្បីជួយលោកអ្នករៀបចំគ្រប់គ្រងអ្នកផ្តល់សេវា និងសេវានានាទាំងអស់ របស់អ្នកបាន។ ពួកគេទាំងអស់នោះធ្វើការងាររួមគ្នា ដើម្បីផ្តល់ការថែទាំព្យាបាលដែលលោកអ្នកចាំបាច់ ត្រូវការ។
តើនាយកគ្រប់គ្រងការថែទាំអង្គការ Neighborhood INTEGRITY គឺជាអ្វី?	នាយកគ្រប់គ្រងការថែទាំអង្គការ Neighborhood INTEGRITY គឺជាបុគ្គលិកម្នាក់សម្រាប់ឱ្យលោកអ្នកទាក់ទងទៅ។ បុគ្គលិកនេះជួយគ្រប់គ្រងអ្នកផ្តល់សេវា និងសេវានានារបស់អ្នកទាំងអស់ ហើយធានាឱ្យប្រាកដថា លោកអ្នកទទួលបានអ្វីដែលអ្នកត្រូវការ។
តើសេវានានា និងការគាំទ្ររយៈពេលយូរ គឺជាអ្វី?	សេវានានា និងការគាំទ្ររយៈពេលយូរ គឺជាជំនួយសម្រាប់មនុស្ស ដែលត្រូវការជំនួយក្នុងការធ្វើការងារប្រចាំថ្ងៃ ដូចជាការដឹកជញ្ជូន ការស្លៀកពាក់ ការធ្វើម្ហូប និងលេបថ្នាំ។ សេវានានាភាគច្រើនទាំងនេះត្រូវបានផ្តល់ជូននៅផ្ទះ ឬនៅតាមសហគមន៍របស់អ្នក ប៉ុន្តែអាចផ្តល់ជូននៅតាមមន្ទីរថែទាំ ឬមន្ទីរពេទ្យផងដែរ។



ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។

Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

សំណួរ-ចម្លើយ (FAQ)	ចម្លើយ
<p>តើលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ Medicare និង Rhode Island Medicaid ដូចគ្នានៅក្នុងអង្គការ Neighborhood INTEGRITY ដែលលោកអ្នកទទួលបានឥឡូវនេះដែរឬទេ?</p>	<p>លោកអ្នកនឹងនៅតែទទួលបានអត្ថប្រយោជន៍របស់ Medicare និង Rhode Island Medicaid របស់អ្នកដែលបានធានារ៉ាប់រងដោយផ្ទាល់ពីអង្គការ Neighborhood INTEGRITY។ លោកអ្នកនឹងធ្វើការជាមួយនិងក្រុមអ្នកផ្តល់សេវា ដែលនឹងជួយកំណត់ថា តើមានសេវានានាណាខ្លះ ដែលអាចឆ្លើយតបបានល្អបំផុតទៅនឹងតម្រូវការរបស់អ្នកបាន។ នេះមានន័យថា សេវាមួយចំនួន ដែលឥឡូវនេះអ្នកទទួលបានអាចនឹងផ្លាស់ប្តូរបាន។</p> <p>លោកអ្នកនឹងនៅតែទទួលបានអត្ថប្រយោជន៍ស្ទើរតែទាំងអស់របស់ Medicare និង Rhode Island Medicaid របស់អ្នកដែលបានធានារ៉ាប់រងដោយផ្ទាល់ពីអង្គការ Neighborhood INTEGRITY ប៉ុន្តែលោកអ្នកអាចទទួលបានអត្ថប្រយោជន៍មួយចំនួនដូចគ្នាទៅនឹងអ្វីដែលលោកអ្នកទទួលបាននៅពេលនេះខាងក្រៅផែនការ។</p> <p>ពេលលោកអ្នកចុះឈ្មោះក្នុងអង្គការ Neighborhood INTEGRITY លោកអ្នកនឹងក្រុមថែទាំរបស់អ្នកនឹងធ្វើការរួមគ្នាដើម្បីរៀបចំ Individualized Care Plan (ផែនការថែទាំជាលក្ខណៈបុគ្គល) ដើម្បីដោះស្រាយតម្រូវការសុខភាព និងជំនួយរបស់អ្នក។ នៅក្នុងអំឡុងពេលនេះ លោកអ្នកអាចបន្តទៅជួបវេជ្ជបណ្ឌិត និងទទួលសេវានានាបច្ចុប្បន្នរបស់អ្នករយៈពេល 180 ថ្ងៃ បន្ទាប់ពីលោកអ្នកបញ្ចប់ការចុះឈ្មោះដំបូង ឬរហូតដល់ផែនការថែទាំរបស់អ្នកបានបញ្ចប់។ ពេលលោកអ្នកចូលរួមក្នុងផែនការរបស់យើងខ្ញុំ ប្រសិនបើលោកអ្នកកំពុងប្រើឱសថមានវេជ្ជបញ្ជារបស់ Medicare ផ្នែក D ណាមួយ ឬ Rhode Island Medicaid បានរ៉ាប់រងលើឱសថ ដែលអង្គការ Neighborhood INTEGRITY ជាធម្មតាមិនមានធានារ៉ាប់រង នោះលោកអ្នកអាចទទួលបានការផ្គត់ផ្គង់បណ្តោះអាសន្ន។ យើងនឹងជួយលោកអ្នកឱ្យទទួលបានឱសថផ្សេងទៀត ឬទទួលបានករណីលើកលែងសម្រាប់អង្គការ Neighborhood INTEGRITY ដើម្បីធានារ៉ាប់រងទៅលើឱសថរបស់អ្នក ប្រសិនបើមានការចាំបាច់ខាងវេជ្ជសាស្ត្រ។</p>



ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY

Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

សំណួរ-ចម្លើយ (FAQ)	ចម្លើយ
<p>តើនៅពេលបច្ចុប្បន្ននេះ លោកអ្នកអាចទៅជួបគ្រូពេទ្យដែលបានដៃរប្រើទេ?</p>	<p>ករណីបែបនេះមានជាញឹកញាប់។ ប្រសិនបើអ្នកផ្តល់សេវារបស់អ្នក (រាប់បញ្ចូលទាំងវេជ្ជបណ្ឌិត អ្នកព្យាបាល និងឱសថស្ថាននានា) ធ្វើការជាមួយអង្គការ Neighborhood INTEGRITY ហើយនិងមានចុះកិច្ចសន្យាជាមួយនឹងយើងខ្ញុំ នោះលោកអ្នកអាចបន្តប្រើសេវាពួកគេទៅទៀតបាន។</p> <ul style="list-style-type: none"> • អ្នកផ្តល់សេវាមានកិច្ចព្រមព្រៀងជាមួយនឹងយើងខ្ញុំ គឺ “នៅក្នុងបណ្តាញ”។ លោកអ្នកត្រូវតែប្រើអ្នកផ្តល់សេវានៅក្នុងបណ្តាញរបស់អង្គការ Neighborhood INTEGRITY។ • ប្រសិនបើលោកអ្នកត្រូវការសេវាបន្ទាន់ ការថែទាំសង្គ្រោះបន្ទាន់ ឬសេវា លាងតម្រងនោមឈាមនៅក្រៅតំបន់ លោកអ្នកអាចប្រើអ្នកផ្តល់សេវានៅខាងក្រៅដែនការរបស់អង្គការ Neighborhood INTEGRITYបាន។ <p>ដើម្បីស្វែងរកឱ្យដឹងថា វេជ្ជបណ្ឌិតរបស់អ្នក គឺស្ថិតនៅក្នុងបណ្តាញរបស់ដែនការនោះ សូមហៅ ទូរស័ព្ទទៅផ្នែកសេវាបម្រើសមាជិក ឬអានសៀវភៅព័ត៌មានអ្នកផ្តល់សេវា និងឱសថស្ថានរបស់អង្គការ Neighborhood INTEGRITY។</p> <p>ប្រសិនបើលោកអ្នកទើបតែថ្លែងជាមួយនឹងអង្គការ Neighborhood INTEGRITY នោះលោកអ្នក អាចបន្តការជួបជាមួយនឹងវេជ្ជបណ្ឌិត ដែលព្យាបាលលោកអ្នកនាពេលបច្ចុប្បន្ននេះរយៈពេល 180 ថ្ងៃ បន្ទាប់ពីលោកអ្នកបានការចុះឈ្មោះជាលើកដំបូង ឬរហូតដល់ដែនការថែទាំរបស់អ្នកណាមួយ ដែលកំពុងតែប្រើនឹងត្រូវបញ្ចប់។ ចំណុចនេះ មានរាប់ បញ្ចូលទាំងការជួបអ្នកផ្តល់សេវាខាងក្រៅបណ្តាញផងដែរ។</p>



ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។

Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

សំណួរ-ចម្លើយ (FAQ)	ចម្លើយ
<p>តើនឹងមានអ្វីខ្លះកើតឡើងប្រសិនបើលោកអ្នកត្រូវការសេវាប៉ុន្តែមិនមាននរណាម្នាក់នៅក្នុងបណ្តាញរបស់អង្គការ Neighborhood INTEGRITY អាចផ្តល់សេវាបាន?</p>	<p>សេវានានាភាគច្រើននឹងត្រូវផ្តល់ជូនតាមរយៈអ្នកផ្តល់សេវាបណ្តាញរបស់យើងខ្ញុំ។ ប្រសិនបើលោកអ្នកត្រូវការសេវា ដែលនៅក្នុងបណ្តាញរបស់យើងខ្ញុំមិនអាចផ្តល់ជូនបាន នោះអង្គការ Neighborhood INTEGRITY នឹងចេញថ្លៃចំណាយ សម្រាប់អ្នកផ្តល់សេវាខាងក្រៅបណ្តាញ។</p>
<p>តើអង្គការ Neighborhood INTEGRITY មាននៅទីកន្លែងណាខ្លះ?</p>	<p>តំបន់សេវាសម្រាប់ផែនការនេះ គឺនៅរដ្ឋ Rhode Island។ ដើម្បីចូលរួមក្នុងផែនការបាន លោកអ្នកត្រូវតែរស់នៅរដ្ឋ Rhode Island។</p>
<p>តើលោកអ្នកត្រូវបង់ប្រាក់ប្រចាំខែ (ដែលគេហៅថាបុព្វលាភរ៉ាប់រងផងដែរ) នៅក្រោមអង្គការ Neighborhood INTEGRITY ដែរឬទេ?</p>	<p>លោកអ្នកនឹងមិនបង់ប្រាក់បុព្វលាភរ៉ាប់រងប្រចាំខែដល់អង្គការ Neighborhood INTEGRITY សម្រាប់ការធានារ៉ាប់រងសុខភាពរបស់អ្នកទេ។</p>
<p>តើការអនុញ្ញាតជាមុនគឺជាអ្វី?</p>	<p>ការអនុញ្ញាតជាមុនមានន័យថា លោកអ្នកត្រូវតែទទួលបានការអនុម័តពីអង្គការ Neighborhood INTEGRITY មុនពេលលោកអ្នកអាចទទួលបានសេវាណាមួយជាក់លាក់ ឬឱសថ ឬការជួបជាមួយនឹងអ្នកផ្តល់សេវាក្រៅបណ្តាញ។ អង្គការ Neighborhood INTEGRITY អាចនឹងមិនធានារ៉ាប់រងទៅលើសេវា ឬឱសថ ប្រសិនបើលោកអ្នកមិនបានទទួលការអនុម័ត។ លោកអ្នកមិនចាំបាច់ទទួលបានការអនុម័តជាមុនទេ ប្រសិនបើលោកអ្នកត្រូវការសេវាបន្ទាន់ ការថែទាំសង្គ្រោះបន្ទាន់ ឬសេវាលាងតំរងនោមឈាមនៅក្រៅតំបន់។</p> <p>សូមអានជំពូកទី 3 នៃសៀវភៅណែនាំសមាជិក ដើម្បីស្វែងយល់បន្ថែមអំពីការការអនុញ្ញាតជាមុន។ សូមមើលតារាងអត្ថប្រយោជន៍នៅក្នុងផ្នែក D នៃជំពូកទី 4 នៃ សៀវភៅណែនាំសមាជិក ដើម្បីស្វែងយល់ឱ្យដឹងថា សេវានានាមួយណា ដែលតម្រូវឱ្យមានការអនុញ្ញាតជាមុន។</p>

ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។



Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

សំណួរ-ចម្លើយ (FAQ)	ចម្លើយ
<p>តើលោកអ្នកត្រូវតែទាក់ទងទៅកាន់អ្នកណា ប្រសិនបើលោកអ្នកមានសំណួរ ឬត្រូវការជំនួយ? (តទៅទំព័របន្ទាប់)</p>	<p>ប្រសិនបើលោកអ្នកមានសំណួរទូទៅ ឬសំណួរនានាអំពីផែនការ សេវានានា តំបន់ផ្តល់សេវា វិក្កយបត្ត ឬ កាតសមាជិករបស់យើងខ្ញុំ សូមហៅទូរស័ព្ទទៅកាន់ផ្នែកសេវាបម្រើសមាជិករបស់អង្គការ Neighborhood INTEGRITY៖</p> <p>សូមហៅទូរស័ព្ទ 1-844-812-6896 មកកាន់លេខ</p> <p>ការហៅទូរស័ព្ទទៅកាន់លេខនេះ គឺឥតគិតថ្លៃនោះទេ។ ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រនិងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់ នៅថ្ងៃសៅរ៍ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក លោកអ្នកអាចផ្ញើសារមកកាន់យើងខ្ញុំបាន។ យើងខ្ញុំនឹងហៅទូរស័ព្ទទៅកាន់លោកអ្នកវិញ នៅថ្ងៃធ្វើការបន្ទាប់។</p> <p>ផ្នែកសេវាបម្រើសមាជិកក៏មានសេវាអ្នកបកប្រែភាសាដោយឥតគិតថ្លៃផងដែរ សម្រាប់លោកអ្នក ដែលមិននិយាយភាសាអង់គ្លេស។</p> <p>TTY 711</p> <p>លេខទូរស័ព្ទនេះ គឺសម្រាប់លោកអ្នក ដែលមានបញ្ហាខាងការស្តាប់ ឬការនិយាយ។ លោកអ្នកត្រូវតែមានឧបករណ៍ទូរស័ព្ទពិសេសៗដើម្បីហៅវាបាន។</p> <p>ការហៅទូរស័ព្ទទៅកាន់លេខនេះ គឺឥតគិតថ្លៃនោះទេ។ ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រនិងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់ នៅថ្ងៃសៅរ៍ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក លោកអ្នកអាចផ្ញើសារមកកាន់យើងខ្ញុំបាន។ យើងខ្ញុំនឹងហៅទូរស័ព្ទទៅកាន់លោកអ្នកវិញ នៅថ្ងៃធ្វើការបន្ទាប់។</p>



ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY

Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

សំណួរ-ចម្លើយ (FAQ)	ចម្លើយ
<p>តើលោកអ្នកគួរតែទាក់ទងទៅកាន់អ្នកណា ប្រសិនបើលោកអ្នកមានសំណួរ ឬត្រូវការជំនួយ? (តទីទំព័រមុន)</p>	<p>ប្រសិនបើលោកអ្នកមានសំណួរទាក់ទងទៅនឹងសុខភាពរបស់អ្នកសូមហៅទូរស័ព្ទទៅកាន់ ខ្សែទូរស័ព្ទសម្រាប់ការហៅប្រឹក្សាយោបល់ផ្នែកមើលថែទាំ៖</p> <p>សូមហៅទូរស័ព្ទ មកកាន់លេខ 1-844-617-0563</p> <p>ការហៅទៅកាន់លេខទូរស័ព្ទនេះ គឺឥតគិតថ្លៃនិងបាន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។</p> <p>TTY 711</p> <p>លេខទូរស័ព្ទនេះ គឺសម្រាប់លោកអ្នក ដែលមានបញ្ហាខាងការស្តាប់ ឬការនិយាយ។ លោកអ្នកត្រូវតែមានឧបករណ៍ទូរស័ព្ទពិសេសៗដើម្បីហៅវាបាន។</p> <p>ការហៅទៅកាន់លេខទូរស័ព្ទនេះ គឺឥតគិតថ្លៃនិងបាន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។</p> <p>ប្រសិនបើលោកអ្នកត្រូវការសេវាសុខភាពផ្នែកឥរិយាបថជាបន្ទាន់ សូមហៅទូរស័ព្ទមកកាន់ ខ្សែទូរស័ព្ទសម្រាប់សេវាសុខភាពផ្នែកឥរិយាបថ៖</p> <p>សូមហៅទូរស័ព្ទ មកកាន់លេខ 1-401-443-5995</p> <p>ការហៅទៅកាន់លេខទូរស័ព្ទនេះ គឺឥតគិតថ្លៃនិងបាន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។</p> <p>TTY 711</p> <p>លេខទូរស័ព្ទនេះ គឺសម្រាប់លោកអ្នក ដែលមានបញ្ហាខាងការស្តាប់ ឬការនិយាយ។ លោកអ្នកត្រូវតែមានឧបករណ៍ទូរស័ព្ទពិសេសៗដើម្បីហៅវាបាន។</p> <p>ការហៅទៅកាន់លេខទូរស័ព្ទនេះ គឺឥតគិតថ្លៃនិងបាន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។</p>



ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។

Neighborhood INTEGRITY, Medicare-Medicaid Plan: សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

C. សេចក្តីសង្ខេបអំពីសេវានានា

តារាងខាងក្រោមនេះ គឺជាសេចក្តីសង្ខេបខ្លីអំពីសេវានានាអ្វីខ្លះ ដែលលោកអ្នកអាចនឹងត្រូវការ អំពីការចំណាយរបស់អ្នក និងវិធានអំពីអត្ថប្រយោជន៍នានា។

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នក សម្រាប់អ្នកផ្តល់សេវាក្នុង បណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
អ្នកចង់ជួបវេជ្ជបណ្ឌិត	ការទៅព្យាបាលនៅមន្ទីរពេទ្យ ពេលមានរបួស ឬមានជំងឺ	\$0	
	ការទៅពិនិត្យសុខភាពដូចជារូបរាងកាយ	\$0	
	មធ្យោបាយធ្វើដំណើរពេលទៅការិយាល័យ គ្រូពេទ្យ	\$0	
	ការថែទាំរបស់គ្រូពេទ្យឯកទេស	\$0	
	ការថែទាំសុខភាព ដើម្បីជៀសវាងកុំឱ្យអ្នកមានឈឺ ដូចជាចាក់វ៉ាក់សាំងជំងឺគ្រុនផ្តាសាយធំ	\$0	
លោកអ្នកត្រូវការការធ្វើ តេស្តខាងវេជ្ជសាស្ត្រ	ការធ្វើតេស្តខាងមន្ទីរពិសោធន៍ ដូចជា ឈាមដំណើរការល្អ	\$0	អាចនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន



ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។

Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នក សម្រាប់អ្នកផ្តល់សេវាក្នុង បណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
	ការថតអ៊ីក្សូរេយ៍ ឬការថតរូបភាពផ្សេងទៀត ដូចជាការស្តែន CAT	\$0	តម្រូវឱ្យមានការអនុញ្ញាតជាមុន។
	ការធ្វើតេស្តរកមើលជំងឺ ដូចជាការធ្វើតេស្ត រកជំងឺមហារីក	\$0	អាចទ្រើត្រូវ
លោកអ្នកត្រូវការថ្នាំ ព្យាបាលជំងឺ ឬស្ថានភាពជំងឺរបស់អ្នក (សេវានេះមានបន្តនៅទំ ព័របន្ទាប់)	ថ្នាំមានសមាសធាតុផ្សំដូចគ្នា (ថ្នាំដែលគ្មានម៉ាកសញ្ញា)	\$0 សម្រាប់ ការផ្គត់ផ្គង់បាន យ៉ាងហោចណាស់ 30-ថ្ងៃ ។	វាអាចនឹងមានការ កំហិតលើប្រភេទថ្នាំដែលបានធានារ៉ាប់រង។ សូមមើល បញ្ជីថ្នាំដែលបានធានារ៉ាប់រង (បញ្ជីថ្នាំ) របស់អង្គការ Neighborhood INTEGRITY សម្រាប់ព័ត៌មានបន្ថែម។ ផែនការនេះផ្តល់ជូននូវការផ្គត់ផ្គង់ចំនួនថ្ងៃបន្ថែមទៀត តាមរយៈការបញ្ជាទិញពីឱសថស្ថានតាមសំបុត្រ និងនៅតាមឱសថស្ថានលក់រាយមួយចំនួនទៀតផងដែរ។ គ្មានការបង់ប្រាក់រួមគ្នាសម្រាប់ការផ្គត់ផ្គង់ចំនួនថ្ងៃ ដែលបានបន្ថែមនោះទេ។ អាចនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន។

ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។



Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

តម្រូវការ ប្របញ្ជាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នក សម្រាប់អ្នកផ្តល់សេវាក្នុង បណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
លោកអ្នកត្រូវការថ្នាំ ព្យាបាលជំងឺ ឬស្ថានភាពជំងឺរបស់អ្នក (មានត)	ថ្នាំដែលមានម៉ាកសញ្ញា	\$0 សម្រាប់ ការផ្គត់ផ្គង់បានរយៈពេល 30-ថ្ងៃ ។	វាអាចនឹងមានការ កំហិតលើប្រភេទថ្នាំដែលបានធានារ៉ាប់រង។ សូមមើល បញ្ជីថ្នាំដែលបានធានារ៉ាប់រង (បញ្ជីថ្នាំ) របស់អង្គការ Neighborhood INTEGRITY សម្រាប់ព័ត៌មានបន្ថែម។ ផែនការនេះផ្តល់ជូននូវការផ្គត់ផ្គង់ចំនួនថ្ងៃបន្ថែមទៀត តាមរយៈការបញ្ជាទិញពីឱសថស្ថានតាមសំបុត្រ និងនៅតាមឱសថស្ថានលក់រាយមួយចំនួនទៀតផងដែរ។ គ្មានការបង់ប្រាក់រួមគ្នាសម្រាប់ការផ្គត់ផ្គង់ចំនួនថ្ងៃ ដែលបានបន្ថែមនោះទេ។ អាចនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន។
	ថ្នាំដែលគ្មានវេជ្ជបញ្ជា	\$0	វាអាចនឹងមានការ កំហិតលើប្រភេទថ្នាំដែលបានធានារ៉ាប់រង។ សូមមើល បញ្ជីថ្នាំដែលបានធានារ៉ាប់រង (បញ្ជីថ្នាំ) របស់អង្គការ Neighborhood INTEGRITY សម្រាប់ព័ត៌មានបន្ថែម។

ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY



Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នក សម្រាប់អ្នកផ្តល់សេវាក្នុង បណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
លោកអ្នកត្រូវការថ្នាំ ព្យាបាលជំងឺ ឬស្ថានភាពជំងឺរបស់អ្នក (មានត)	ថ្នាំមានវេជ្ជបញ្ជារបស់កម្មវិធី Medicare ផ្នែក B	\$0	ថ្នាំផ្នែក B រាប់បញ្ចូលទាំងថ្នាំដែលត្រូវពេទ្យបានឱ្យនៅក្នុងការិយាល័យរបស់ពួកគេ ថ្នាំមហារីកសម្រាប់លេបមួយចំនួន និងថ្នាំមួយចំនួនទៀត ដែលត្រូវប្រើជាមួយនឹងឧបករណ៍វេជ្ជសាស្ត្រជាក់លាក់មួយចំនួន។ ការអនុញ្ញាតជាមុនការអនុញ្ញាតជាមុន និង/ឬការព្យាបាលជាជំហានៗអាចនឹងត្រូវយកមកអនុវត្តបាន។ សូមអានសៀវភៅណែនាំសមាជិកសម្រាប់ព័ត៌មានបន្ថែមអំពីថ្នាំទាំងអស់នេះ។
លោកអ្នកត្រូវការការព្យាបាល បន្ទាប់ពីមានស្រ្តុក ឬគ្រោះថ្នាក់	ការព្យាបាលដោយគ្រោះថ្នាក់ការងារ រាងកាយ ឬការនិយាយស្តី	\$0	តម្រូវឱ្យមានការអនុញ្ញាតជាមុន។ យើងធានារ៉ាប់រងរហូតដល់ការទៅជួប 24 ដង។
លោកអ្នកត្រូវការការថែទាំសង្គ្រោះបន្ទាន់	សេវាបន្ទប់សង្គ្រោះបន្ទាន់	\$0	សេវាបន្ទប់សង្គ្រោះបន្ទាន់នឹងត្រូវបានរ៉ាប់រងផងដែរ ប្រសិនបើលោកអ្នកត្រូវការប្រើបន្ទប់សង្គ្រោះបន្ទាន់ ដែលមិនមាននៅក្នុងបណ្តាញរបស់យើងខ្ញុំ។ ការធានារ៉ាប់រងមានកំណត់ចំពោះប្រជាជនសហរដ្ឋអាមេរិក និងនៅលើដែនដីរបស់ខ្លួនតែប៉ុណ្ណោះ។
	សេវាថយន្តគិលានសង្គ្រោះ	\$0	



ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។

Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នក សម្រាប់អ្នកផ្តល់សេវាក្នុង បណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
	ការថែទាំព្យាបាលដែលត្រូវការជាបន្ទាន់	\$0	ការថែទាំព្យាបាលដែលត្រូវការ ជាបន្ទាន់នឹងត្រូវបានរ៉ាប់រងផងដែរ ប្រសិនបើលោកអ្នកត្រូវការប្រើការថែទាំព្យាបាលដែល ត្រូវការជាបន្ទាន់ ដែលមិនមាននៅក្នុងបណ្តាញរបស់យើងខ្ញុំ។ ការធានារ៉ាប់រងមានកំណត់ចំពោះប្រជាជនសហរដ្ឋ អាមេរិក និងនៅលើដែនដីរបស់ខ្លួនតែប៉ុណ្ណោះ។
លោកអ្នកត្រូវការការថែ ទាំព្យាបាលពីមន្ទីរពេទ្យ	ការស្នាក់នៅមន្ទីរពេទ្យ	\$0	តម្រូវឱ្យមានការអនុញ្ញាតជាមុន។
	ការថែទាំព្យាបាលរបស់វេជ្ជបណ្ឌិត ឬគ្រូពេទ្យរក្សាភ័ក្ត្រ	\$0	

ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។



Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នក សម្រាប់អ្នកផ្តល់សេវាក្នុង បណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
លោកអ្នកត្រូវការជំនួយ ដើម្បីព្យាបាលឱ្យបានធូរ ស្បើយ ឬ តម្រូវការអ្នកជំនាញផ្នែក សុខភាពពិសេស	សេវាស្តារនីតិសម្បទា	\$0	តម្រូវឱ្យមានការអនុញ្ញាតជាមុន។
	ឧបករណ៍វេជ្ជសាស្ត្រសម្រាប់ការថែទាំនៅផ្ទះ	\$0	អាចនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន
	ការថែទាំពិគិលានុបដ្ឋាកជំនាញ	\$0	តម្រូវឱ្យមានការអនុញ្ញាតជាមុន
លោកអ្នកត្រូវការការថែ ទាំភ្នែក	ការពិនិត្យភ្នែក	\$0	បានដាក់កំណត់ចំពោះការពិនិត្យភ្នែកជាប្រចាំមួយ (1) ដងរៀងរាល់ពីរ (2) ឆ្នាំម្តង ហើយនិងមានការធានារ៉ាប់រងប្រចាំឆ្នាំ សម្រាប់សមាជិក ដែលមានជំងឺទឹកនោមផ្អែម។

ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។



Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នក សម្រាប់អ្នកផ្តល់សេវាក្នុង បណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
	វ៉ែនតា ឬ លែនការពារភ្នែក	\$0	<p>បានដាក់កំណត់សម្រាប់តែវ៉ែនតាមួយ (1) គូ (ស៊ី និងលែន) នៅរៀងរាល់ពីរ (2) ឆ្នាំម្តង។</p> <p>វ៉ែនតាមានកញ្ចក់លែននឹងត្រូវធានារ៉ាប់រងជាញឹកញាប់ នៅពេលចាំបាច់ខាងវេជ្ជសាស្ត្រ។</p> <p>បានដាក់កំណត់សម្រាប់តែបន្ទះលែនពាក់ក្នុងភ្នែកមួយ (1) គូ (ស៊ី និងលែន) នៅរៀងរាល់ពីរ (2) ឆ្នាំម្តង នៅពេលចាំបាច់ខាងវេជ្ជសាស្ត្រ។</p> <p>អាចនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន។</p>
លោកអ្នកត្រូវការសេវាការស្តាប់/ជំនួយការស្តាប់	ការធ្វើតេស្តលើការស្តាប់	\$0	
	ឧបករណ៍ជំនួយការស្តាប់	\$0	ការធានារ៉ាប់រងរាប់បញ្ចូលទាំងការស្តាប់ និងការវាយតម្លៃសម្រាប់ឧបករណ៍ជំនួយការស្តាប់តូចមួយ (1) ជារៀងរាល់បី (3) ឆ្នាំម្តង។
លោកអ្នកមានស្ថានភាពជំងឺរ៉ាំរ៉ៃ	សេវានានា ដើម្បីជួយគ្រប់គ្រងជំងឺរបស់អ្នក	\$0	



ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។

Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

<p>ដូចជាជំងឺទឹកនោមផ្អែម ឬជំងឺបេះដូង</p>	<p>ការផ្គត់ផ្គង់ និងសេវានានាសម្រាប់ជំងឺទឹកនោមផ្អែម</p>	<p>\$0</p>	<p>វាអាចនឹងមានការកំហិតលើម៉ាកសញ្ញា និងសហគ្រាសផលិតសម្រាប់ការផ្គត់ផ្គង់ ដែលបំពេញនៅឯឱសថស្ថាន។</p> <p>សមាជិកអាស្រ័យលើថ្នាំអ័ងស៊ុយលីន៖ បានកំណត់ត្រឹមតែមួយរយ (100) បន្ទះមួលតេស្តជាតិស្ករជារៀងរាល់សាមសិបថ្ងៃ (30) ថ្ងៃនៅពេល ទទួលបានពីអ្នកលក់ឧបករណ៍រឹងមាំជំនួយដល់អ្នកជំងឺ (DME)។</p> <p>បានកំណត់ត្រឹមតែមួយរយ (100) បន្ទះមួលតេស្តជាតិស្ករជារៀងរាល់ម្ភៃប្រាំថ្ងៃ (25) ថ្ងៃនៅពេលទទួលបានពីឱសថស្ថាន។</p> <p>សមាជិកដែលមិនអាស្រ័យលើថ្នាំអ័ងស៊ុយលីន៖ សមាជិកដែលមិនអាស្រ័យលើថ្នាំអ័ងស៊ុយលីន៖ បានកំណត់ត្រឹមតែមួយរយ (100) បន្ទះមួលតេស្តជាតិស្ករជារៀងរាល់សាមសិបថ្ងៃ (90) ថ្ងៃនៅពេល ទទួលបានពីអ្នកលក់ឧបករណ៍រឹងមាំជំនួយដល់អ្នកជំងឺ (DME)។</p> <p>បានកំណត់ត្រឹមតែមួយរយ (100) បន្ទះមួលតេស្តជាតិស្ករជារៀងរាល់កៅសិបថ្ងៃ (90) ថ្ងៃនៅពេលទទួលបានពីឱសថស្ថាន។</p>
<p>លោកអ្នកមានបញ្ហាសុខភាពផ្លូវចិត្ត</p>	<p>សេវាសុខភាពភរិយាបថ និងផ្លូវចិត្ត</p>	<p>\$0</p>	



ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។

Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នក សម្រាប់អ្នកផ្តល់សេវាក្នុង បណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
លោកអ្នកមានបញ្ហាជាមួយនឹងការប្រើប្រាស់សារធាតុ	សេវាព្យាបាលប្រើប្រាស់សារធាតុ	\$0	
លោកអ្នកត្រូវការសេវាសុខភាពផ្លូវចិត្តរយៈពេលវែង	ការថែទាំអ្នកជំងឺសម្រាប់អ្នកដែលត្រូវការសម្រាប់ការថែទាំសុខភាពផ្លូវចិត្ត	\$0	តម្រូវឱ្យមានការអនុញ្ញាតជាមុន។
លោកអ្នកត្រូវការឧបករណ៍វិងម៉ាជំនួយដល់អ្នកជំងឺ (DME)	រទេះរុញ	\$0	អាចនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន។
	ឧបករណ៍បាញ់ចម្ងាយទឹកថ្នាំ	\$0	អាចនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន។
	ឈើច្រត់	\$0	
	ឧបករណ៍ជំនួយការងារ	\$0	
	ឧបករណ៍ និងការផ្គត់ផ្គង់អុកស៊ីសែន	\$0	



ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។

Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នក សម្រាប់អ្នកផ្តល់សេវាក្នុង បណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
លោកអ្នកត្រូវការជំនួយ ក្នុងការរស់នៅប្រចាំថ្ងៃ នៅផ្ទះ (សេវានេះមានបន្តនៅទំ ព័របន្ទាប់)	អាហារដែលយកមកផ្ទះរបស់អ្នក	\$0	ការធានារ៉ាប់រងរាប់បញ្ចូលទាំងអាហារសម្រាប់មួយ (1) ពេលក្នុងមួយថ្ងៃ ដែលមានផ្តល់ជូនរហូតដល់ប្រាំ (5) ថ្ងៃក្នុងមួយសប្តាហ៍។ ការអនុវត្តលក្ខខណ្ឌតម្រូវដែលមានលក្ខណសម្បត្តិរបស់ កម្មវិធី Rhode Island Medicaid។
	សេវានានាតាមផ្ទះ ដូចជាការសម្អាត ឬការថែរក្សាផ្ទះ	\$0	តម្រូវឱ្យមានការអនុញ្ញាតជាមុន។ អាចនឹង អនុវត្តលក្ខខណ្ឌតម្រូវដែលមានលក្ខណសម្បត្តិរបស់ក ម្មវិធី Rhode Island Medicaid។
លោកអ្នកត្រូវការជំនួយ ក្នុងការរស់នៅប្រចាំថ្ងៃ នៅផ្ទះ (មានត)	ការផ្លាស់ប្តូរគេហដ្ឋានរបស់អ្នក ដូចជាការប្រើប្រាស់ជណ្តើរជម្រាល ទីជម្រាល និងរទេះរុញ	\$0	តម្រូវឱ្យមានការអនុញ្ញាតជាមុន។



ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។

Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នក សម្រាប់អ្នកផ្តល់សេវាក្នុង បណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
	អ្នកជំនួយការថែទាំផ្ទាល់ខ្លួន (លោកអ្នកអាច ជួយជំនួយការផ្ទាល់ខ្លួនរបស់អ្នកបាន។ សម្រាប់ព័ត៌មានបន្ថែម សូមហៅទូរស័ព្ទ មកកាន់ផ្នែកសេវាបម្រើសមាជិក ឬនាយកគ្រប់គ្រងការថែរក្សារបស់អ្នក។)	\$0	តម្រូវឱ្យមានការអនុញ្ញាតជាមុន។ ការអនុវត្តលក្ខខណ្ឌតម្រូវដែលមានលក្ខណសម្បត្តិរបស់កម្មវិធី Rhode Island Medicaid។
	ការបណ្តុះបណ្តាល ដើម្បីជួយឱ្យអ្នក ទទួលបានការងារដែលមានប្រាក់ឈ្នួល ឬការងារដែលគ្មានប្រាក់ឈ្នួល	\$0	ការអនុវត្តលក្ខខណ្ឌតម្រូវដែលមានលក្ខណសម្បត្តិរបស់កម្មវិធី Rhode Island Medicaid។
	សេវាថែទាំសុខភាពតាមផ្ទះ	\$0	អាចនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន។ អាចនឹង អនុវត្តលក្ខខណ្ឌតម្រូវដែលមានលក្ខណសម្បត្តិរបស់កម្មវិធី Rhode Island Medicaid។
	សេវានានា ដើម្បីជួយអ្នកឱ្យរស់នៅដោយខ្លួនឯង	\$0	អាចនឹងតម្រូវឱ្យមានការអនុញ្ញាតជាមុន។

ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។



Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នក សម្រាប់អ្នកផ្តល់សេវាក្នុង បណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
	សេវានានាសម្រាប់មនុស្សពេញវ័យ ឬ សេវាគាំទ្រផ្សេងទៀត	\$0	អាចនឹងតម្រូវឱ្យមានការអនុញ្ញាតជាមុន។
លោកអ្នកត្រូវការកន្លែង រស់នៅ ដែលមាន មនុស្សនៅជាមួយដើម្បី ជួយលោកអ្នកបាន។	សេវាការរស់នៅដែលមានជំនួយ ឬសេវា លំនៅដ្ឋានផ្សេងទៀត	\$0	តម្រូវឱ្យមានការអនុញ្ញាតជាមុន។ ការអនុវត្តលក្ខខណ្ឌតម្រូវដែលមានលក្ខណសម្បត្តិរបស់កម្មវិធី Rhode Island Medicaid។
<small>www.nhpri.org</small>	ការថែទាំនៅមណ្ឌលចាស់ជរា	\$0	តម្រូវឱ្យមានការអនុញ្ញាតជាមុន។
អ្នកមើលថែទាំរបស់អ្នក ត្រូវការឈប់សម្រាកខ្លះ	ការថែទាំក្នុងពេលសម្រាក	\$0	អាចនឹង អនុវត្តលក្ខខណ្ឌតម្រូវដែលមានលក្ខណសម្បត្តិរបស់កម្មវិធី Rhode Island Medicaid។

ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY



D. សេវានានាដែលបានធានារ៉ាប់រងនៅខាងក្រៅអង្គការ Neighborhood INTEGRITY

នេះមិនមែនជាបញ្ជីពេញលេញទេ។ សូមហៅទូរស័ព្ទទៅកាន់ សេវាបម្រើសមាជិក ដើម្បីស្វែងយល់អំពីបន្ថែមទៀត សេវានានាដែលមិនបានរ៉ាប់រងដោយអង្គការ Neighborhood INTEGRITY ប៉ុន្តែមានបម្រើសេវាតាមរយៈកម្មវិធី ឬ Rhode Island Medicaid។

Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

សេវានានាផ្សេងទៀត ដែលបានធានារ៉ាប់រងដោយ Medicare ឬ Rhode Island Medicaid	ការចំណាយរបស់អ្នក
សេវាថែទាំនៅសង្គមមួយចំនួន	\$0
Rhode Island Medicaid ធានារ៉ាប់រងទៅលើការថែទាំផ្ទេរជាប្រចាំដូចជាការសម្អាត និងប៉ះធ្មេញ។ សូមហៅទូរស័ព្ទមកកាន់ផ្នែកសេវាបម្រើសមាជិក ប្រសិនបើលោកអ្នកយល់មិនបានច្បាស់ ថាតើការផ្តល់សេវាថែទាំផ្ទេរ ដែលលោកអ្នកត្រូវការ មានធានារ៉ាប់រងដែរឬអត់។	\$0
Rhode Island Medicaid ធានារ៉ាប់រងលើសេវាលំនៅដ្ឋានសម្រាប់សមាជិក ដែលពិការភាពផ្នែកបញ្ហា និងការលូតលាស់។	\$0
Rhode Island Medicaid ធានារ៉ាប់រងលើមធ្យោបាយធ្វើដំណើរលើការមកព្យាបាល ដែលមិនមែនជាការសង្គ្រោះបន្ទាន់។	\$0

E. សេវានានាដែលអង្គការ Neighborhood INTEGRITY កម្មវិធី Medicare និងកម្មវិធី Rhode Island Medicaid ដែលមិនធានារ៉ាប់រង

នេះមិនមែនជាបញ្ជីពេញលេញទេ។ សូមហៅទូរស័ព្ទមកកាន់ ផ្នែកសេវាបម្រើសមាជិក ដើម្បីស្វែងយល់ឱ្យដឹងអំពី សេវានានាដែលមិនបានរាប់បញ្ចូលផ្សេងទៀត

សេវានានាដែលមិនបានធានារ៉ាប់រងដោយអង្គការ Neighborhood INTEGRITY កម្មវិធី Medicare ឬ កម្មវិធី Rhode Island Medicaid
ការរក្សាតម្លៃកែសម្រួល ឬការងារកែសម្រួលផ្សេងទៀតនឹងមិនត្រូវបានធានារ៉ាប់រងនោះទេ លុះត្រាតែសេវានោះជាប់ពាក់ព័ន្ធនឹងការថែរក្សាខាងការប្តូរភេទ ការបង្កើតសុដន់ឡើងវិញ បន្ទាប់ពីការរក្សាតម្លៃកែសម្រួល និងស្ថានភាព ដែលមានបញ្ហាដោយប្រើផលិតផលថែទាំសម្បុរដែលបង្កផលប៉ះពាល់ទៅដល់មុខងារធម្មតា ឬសុខុមាលភាពផ្លូវចិត្ត។
នីតិវិធីផ្នែកពិសោធន៍ របស់របរ និងថ្នាំនឹងមិនត្រូវបានធានារ៉ាប់រងនោះទេ លុះត្រាតែនីតិវិធី របស់របរ និងថ្នាំ ត្រូវបានធានារ៉ាប់រងដោយកម្មវិធី Medicare ឬនៅក្រោមកម្មវិធី Medicare ដែលទាក់ទងទៅនឹងការសិក្សាស្រាវជ្រាវផ្នែកព្យាបាល ដែលបានអនុម័តរួចហើយ ឬតាមរយៈផែនការស្ថិតនៅក្នុងស្ថានភាពបែបនេះ នោះនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន។

? ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY

Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

សេវានានាដែលមិនបានធានារ៉ាប់រងដោយអង្គការ Neighborhood INTEGRITY កម្មវិធី Medicare ឬ កម្មវិធី Rhode Island Medicaid

មិនមានការធានារ៉ាប់រងទៅលើសមាជិកភាពសម្រាប់កន្លែងហាត់ប្រាណនោះទេ។

មិនមានការធានារ៉ាប់រងទៅលើរបស់របរផ្ទាល់ខ្លួននៅក្នុងបន្ទប់របស់អ្នកនៅទីតាំងអាគារ ដោយមានរាប់បញ្ចូលទាំងរបស់របរដូចជាទូរស័ព្ទ ឬទូរទស្សន៍។

F. សិទ្ធិរបស់អ្នកជាសមាជិកនៃផែនការនេះ

ក្នុងនាមជាសមាជិករបស់អង្គការ Neighborhood INTEGRITY នោះលោកអ្នកមានសិទ្ធិជាក់លាក់។ លោកអ្នកអាចប្រើប្រាស់សិទ្ធិទាំងអស់នេះបានដោយគ្មានការដាក់ទោសទណ្ឌ។ លោកអ្នកក៏អាចប្រើប្រាស់សិទ្ធិទាំងអស់នេះដោយគ្មានការបាត់បង់សេវាថែទាំសុខភាពរបស់អ្នកនោះទេ។ យើងនឹងប្រាប់លោកអ្នកអំពីសិទ្ធិរបស់អ្នកយ៉ាងហោចណាស់រៀងរាល់មួយឆ្នាំម្តង។ សូមអានសៀវភៅណែនាំសមាជិក សម្រាប់ព័ត៌មានបន្ថែមអំពីសិទ្ធិរបស់អ្នក។ សិទ្ធិរបស់អ្នករាប់បញ្ចូលទាំង ប៉ុន្តែនៅមានរាប់បញ្ចូលផ្សេងទៀតចំពោះចំណុចដូចខាងក្រោម៖

- **លោកអ្នកមានសិទ្ធិទទួលបាននូវការគោរព យុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ។** ចំណុចទាំងនេះមានរាប់បញ្ចូលទាំងសិទ្ធិក្នុងការ៖
 - ទទួលបានសេវាដែលធានារ៉ាប់រងដោយគ្មានការព្រួយបារម្ភចំពោះពូជសាសន៍ ជាតិពន្ធុ ដើមកំណើតប្រទេស សាសនា ភេទ អាយុ ពិការភាពផ្នែកផ្លូវចិត្ត ឬរូបរាងកាយ ទំនោរផ្លូវភេទ អត្តសញ្ញាណភេទ ព័ត៌មានអំពីហ្វេស៊ីស សមត្ថភាពបង់ប្រាក់ ឬសមត្ថភាពក្នុងការនិយាយភាសាអង់គ្លេស
 - ទទួលបានព័ត៌មានជាទម្រង់ផ្សេងទៀត (ឧទាហរណ៍អក្សរចេញមុខ អក្សរសម្រាប់ជនពិការភ្នែក ឬជាសំឡេងអូឌីយ៉ូ)
 - ត្រូវមានសេរីភាពដោយមិនទទួលបាននូវទម្រង់នៃការឃុំឃាំងរាងកាយ ឬដាក់ឱ្យនៅដាច់ដោយឡែកណាមួយ
 - អ្នកផ្តល់សេវាក្នុងបណ្តាញ មិនត្រូវចេញវិក្កយបត្រឱ្យនោះទេ
- **លោកអ្នកមានសិទ្ធិទទួលបានព័ត៌មានអំពីការថែទាំសុខភាពរបស់អ្នក។** ចំណុចទាំងនេះមានរាប់បញ្ចូលទាំង ព័ត៌មានអំពីការព្យាបាល និងជម្រើសនៃការព្យាបាលរបស់អ្នក។ ព័ត៌មាននេះ គួរតែផ្តល់ជូនក្នុងទម្រង់មួយ ដែលលោកអ្នកអាចយល់បាន។ សិទ្ធិទាំងនេះ មានរាប់បញ្ចូលទាំងការទទួលបានព័ត៌មានអំពី៖
 - ការពិពណ៌នាអំពីសេវានានាដែលយើងរ៉ាប់រង
 - របៀបទទួលបានសេវានានា
 - តើសេវានឹងត្រូវចំណាយប៉ុន្មាន

ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY



Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

- ឈ្មោះអ្នកផ្តល់សេវាថែទាំសុខភាព និងនាយកគ្រប់គ្រងការថែទាំ
- **លោកអ្នកមានសិទ្ធិធ្វើសេចក្តីសម្រេចចិត្តអំពីការថែទាំរបស់អ្នក ដោយរាប់បញ្ចូលទាំងការបដិសេធលើការព្យាបាល។**
ចំណុចទាំងនេះមានរាប់បញ្ចូលទាំងសិទ្ធិក្នុងការ៖
 - ជ្រើសរើសអ្នកផ្តល់សេវាថែទាំបឋម (PCP) ហើយលោកអ្នកអាចផ្លាស់ប្តូរ PCP របស់អ្នកបានគ្រប់ពេលក្នុងពេលមួយឆ្នាំ
 - ជួបជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់ស្ត្រីដោយគ្មានការបញ្ជូនបន្ត។
 - ទទួលបានសេវានានា និងថ្នាំ ដែលធានារ៉ាប់រងរបស់អ្នកឱ្យបានឆាប់រហ័ស
 - ដឹងអំពីជម្រើសនៃការព្យាបាលទាំងអស់ មិនថាការព្យាបាលនោះរាចរណយប៉ុន្មាន ឬការព្យាបាលនោះមានការធានារ៉ាប់រង
 - បដិសេធលើការព្យាបាល ទោះបីជាការណែនាំរបស់គ្រូពេទ្យមិនយល់ស្របក៏ដោយ
 - ឈប់លេបថ្នាំ
 - សុំយោបល់ជាលើកទីពីរ។ អង្គការ Neighborhood INTEGRITY នឹងបង់ថ្លៃចំណាយនៃការទៅជួបលើកទីពីររបស់អ្នក។
- **លោកអ្នកមានសិទ្ធិទទួលបានការថែទាំសុខភាពដោយទាន់ពេលវេលា ដោយគ្មានឧបសគ្គក្នុងការទំនាក់ទំនង ឬឧបសគ្គផ្នែករាងកាយក្នុងការចូលប្រើប្រាស់។** ចំណុចទាំងនេះមានរាប់បញ្ចូលទាំងសិទ្ធិក្នុងការ៖
 - ទទួលបានការថែទាំផ្នែកវេជ្ជសាស្ត្របានទាន់ពេលវេលា
 - ការចូល និងការចេញពីការិយាល័យរបស់អ្នកផ្តល់សេវាថែទាំសុខភាព។ ចំណុចនេះមានន័យថា ជនពិការគ្មានឧបសគ្គក្នុងការចេញចូលនោះទេ ដោយគោរពទៅតាមច្បាប់ស្តីពីជនពិការអាមេរិកាំង។
 - មានអ្នកបកប្រែក្នុងការជួយទាក់ទងជាមួយនឹងគ្រូពេទ្យ និងផែនការសុខភាពរបស់អ្នក។
- **លោកអ្នកមានសិទ្ធិស្វែងរកការថែទាំបន្ទាន់ និងការថែទាំសង្គ្រោះបន្ទាន់ នៅពេលដែលលោកអ្នកត្រូវការ។** ចំណុចនេះមានន័យថា លោកអ្នកមានសិទ្ធិក្នុងការ៖
 - ទទួលបានសេវាសង្គ្រោះបន្ទាន់ ដោយមិនចាំបាច់ទទួលបានការអនុម័តជាមុននៅក្នុងពេលសង្គ្រោះបន្ទាន់
 - ជួបជាមួយអ្នកផ្តល់សេវាថែទាំបន្ទាន់ ឬអ្នកផ្តល់សេវាសង្គ្រោះបន្ទាន់ខាងក្រៅបណ្តាញ នៅពេលមានករណីចាំបាច់
- **លោកអ្នកមានសិទ្ធិរក្សាការសម្ងាត់ និងភាពឯកជន។** ចំណុចទាំងនេះមានរាប់បញ្ចូលទាំងសិទ្ធិក្នុងការ៖

ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។



Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

- ស្នើសុំយកឯកសារច្បាប់ថតចម្លងអំពីកំណត់ត្រាឯកសារវេជ្ជសាស្ត្ររបស់អ្នកក្នុងវិធីមួយ ដែលលោកអ្នកអាចយល់បាន ហើយប្រសិនបើចាំបាច់ ស្នើសុំឱ្យគេផ្លាស់ប្តូរ ឬកែតម្រូវកំណត់ត្រាឯកសារឱ្យបានត្រឹមត្រូវ។
- រក្សាព័ត៌មានអំពីសុខភាពផ្ទាល់ខ្លួនរបស់អ្នកជាលក្ខណៈឯកជន។
- **លោកអ្នកមានសិទ្ធិប្តឹងទាមទារអំពីសេវាថែទាំ ឬសេវាដែលមានការធានារ៉ាប់រងរបស់អ្នក។** ចំណុចទាំងនេះមានរាប់បញ្ចូលទាំងសិទ្ធិក្នុងការ៖
 - ដាក់ពាក្យប្តឹង ឬបណ្តឹងសារទុក្ខទាស់ទៅនឹងពួកយើង ឬអ្នកផ្តល់សេវារបស់ពួកយើង
 - ស្នើសុំឱ្យមានសវនាការយុត្តិធម៌ថ្នាក់រដ្ឋ
 - ទទួលបានហេតុផលដែលលម្អិតអំពីហេតុផលដែលបានបដិសេធចំពោះការផ្តល់សេវានានា

ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។



Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

សម្រាប់ព័ត៌មានបន្ថែមអំពីសិទ្ធិរបស់អ្នក នោះលោកអ្នកអាចអានសៀវភៅណែនាំសមាជិករបស់អង្គការ Neighborhood INTEGRITY។
ប្រសិនបើលោកអ្នកមានសំណួរ នោះលោកអ្នកអាចហៅទូរស័ព្ទទៅកាន់សេវាបម្រើសមាជិករបស់អង្គការ Neighborhood INTEGRITY បានផងដែរ។

G. វិធីដាក់ពាក្យបណ្តឹង ឬ បណ្តឹងឧទ្ធរណ៍អំពីការបដិសេធលើការផ្តល់សេវា

ប្រសិនបើលោកអ្នកមានការតវ៉ា ឬគិតថាអង្គការ Neighborhood INTEGRITY គួរតែធានារ៉ាប់រងទៅអ្វីមួយ ដែលយើងបានបដិសេធ សូមហៅ
ទូរស័ព្ទទៅកាន់អង្គការNeighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 ។ លោកអ្នកក៏អាច ដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ចំពោះសេចក្តីសម្រេចចិត្តរបស់
យើងផ្តល់បានផងដែរ។

សម្រាកការសាកសួរអំពីការតវ៉ា និងបណ្តឹងឧទ្ធរណ៍ លោកអ្នកអាចអានជំពូកទី 9 នៃសៀវភៅណែនាំសមាជិករបស់អង្គការ Neighborhood INTEGRITY ។
លោកអ្នកអាចហៅទូរស័ព្ទទៅកាន់សេវាបម្រើសមាជិករបស់អង្គការ Neighborhood INTEGRITYបានផងដែរ។

លោកអ្នកអាចផ្ញើសំបុត្រអំពីបណ្តឹងជាលាយលក្ខណ៍អក្សររបស់អ្នកទៅកាន់៖

Neighborhood Health Plan of Rhode Island

Attn: Grievance & Appeals

910 Douglas Pike

Smithfield, RI 02917

- លោកអ្នកអាចផ្ញើតាមទូរសារអំពីបណ្តឹងជាលាយលក្ខណ៍អក្សររបស់អ្នកទៅកាន់៖លេខ 1-401-709-7005
- លោកអ្នកអាចផ្ញើតាមសំបុត្រអំពីបណ្តឹងឧទ្ធរណ៍ទាក់ទងនឹងសុខភាពផ្នែកឥរិយាបថ និងវេជ្ជសាស្ត្រជាលាយលក្ខណ៍អក្សរទៅកាន់៖

Neighborhood Health Plan of Rhode Island

Attn: Grievance & Appeals

910 Douglas Pike

ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8
ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម**
សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។



Neighborhood INTEGRITY, Medicare-Medicaid Plan: សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

Smithfield, RI 02917

- លោកអ្នកអាចធ្វើតាមទូរសារអំពីបណ្តឹងឧទ្ធរណ៍ទាក់ទងនឹងសុខភាពផ្នែកឥរិយាបថ និងវេជ្ជសាស្ត្រជាលាយលក្ខណ៍អក្សរទៅកាន់៖ លេខ 1-401-709-7005
- លោកអ្នកអាចធ្វើតាមសំបុត្រអំពីបណ្តឹងឧទ្ធរណ៍ទាក់ទងនឹងផ្នែក D (ថ្នាំមានវេជ្ជបញ្ជា) ជាលាយលក្ខណ៍អក្សរទៅកាន់៖

CVS Caremark

Part D Appeals and Exceptions

PO BOX 52000 MC109

Phoenix, AZ 85072-2000

- លោកអ្នកអាចធ្វើតាមទូរសារអំពីបណ្តឹងឧទ្ធរណ៍ទាក់ទងនឹងផ្នែក D (ថ្នាំមានវេជ្ជបញ្ជា)ជាលាយលក្ខណ៍អក្សរទៅកាន់៖ លេខ 1-855-633-7673
- ដើម្បីស្នើសុំការបង់ប្រាក់សងវិញសម្រាប់ថ្នាំដែលមានវេជ្ជបញ្ជាផ្នែក D ដែលលោកអ្នកបានចំណាយដោយខ្លួនឯង សូមធ្វើតាមសំបុត្រ ឬធ្វើតាមទូរសារនូវវិក្កយបត្រថតចម្លង និងឯកសារវេជ្ជបញ្ជាដែលពាក់ព័ន្ធផ្សេងទៀតទៅកាន់៖

CVS Caremark

Part D Appeals and Exceptions

PO BOX 52066

Phoenix, AZ 85072-2066

លេខទូរសារ៖ 1-855-230-5549

ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។



Neighborhood INTEGRITY, Medicare-Medicaid Plan៖ សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ 2021

H9576_SummaryBenefits2021

បានអនុម័តនៅថ្ងៃទី 12/8/20

H. តើលោកអ្នកត្រូវធ្វើយ៉ាងម៉េច ប្រសិនបើលោកអ្នកសង្ស័យពីការល្អចបន្ត?

អ្នកជំនាញ និងអង្គការថែទាំសុខភាពភាគច្រើន ដែលផ្តល់សេវា គឺមានភាពស្មោះត្រង់។ តែគួរឱ្យសោកស្តាយ ក៏អាចមានមនុស្សខ្លះៗមិនមានស្មោះត្រង់ផងដែរ។ ប្រសិនបើលោកអ្នកគិតថា មានគ្រូពេទ្យ មន្ទីរពេទ្យ ឬឱសថស្ថានផ្សេងទៀតកំពុងតែធ្វើអ្វីមួយខុស នោះសូមទាក់ទងមកកាន់យើងខ្ញុំ។

- សូមហៅទូរស័ព្ទមកកាន់សេវាបម្រើសមាជិករបស់អង្គការ Neighborhood INTEGRITY។ លេខទូរស័ព្ទ គឺមាននៅលើក្របសៀវភៅសង្ខេបនេះផងដែរ។
- ឬ ហៅទូរស័ព្ទទៅកាន់កម្មវិធី Medicare តាមរយៈលេខ 1-800-MEDICARE (1-800-633-4227)។ អ្នកប្រើ TTY គួរតែហៅទូរស័ព្ទទៅកាន់លេខ 1-877-486-2048។ លោកអ្នកអាចហៅមកទៅកាន់លេខទូរស័ព្ទទាំងនេះ គឺឥតគិតថ្លៃនឹងបាន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។
- ឬ ហៅទូរស័ព្ទទៅកាន់ Department of Rhode Island Attorney General ដើម្បីរបាយការណ៍អំពីការល្អចបន្តកម្មវិធី Medicaid ការបំពានលើអ្នកជំងឺ ឬការធ្វេសប្រហែសលើអ្នកជំងឺ ឬការបង្វែរអ្នកជំងឺ អាចទាក់ទងបានតាមរយៈលេខ 1-401- 222-2556 ឬ 1-401-274-4400 បញ្ជូនបន្តលេខ 2269
- ឬ ហៅទូរស័ព្ទទៅកាន់ខ្សែទូរស័ព្ទទាន់ហេតុការណ៍ពីការល្អចបន្តរបស់ Rhode Island Department of Human Services (DHS) សម្រាប់រាយការណ៍ទៅកាន់ CCAP, SNAP, RI Works និង GPA តាមរយៈលេខ 1-401-415-8300
- ឬ ហៅទូរស័ព្ទទៅកាន់ខ្សែទូរស័ព្ទទាន់ហេតុការណ៍ពីការប្រព្រឹត្តិកាមច្បាប់របស់អង្គការNeighborhood តាមរយៈលេខ 1-888-579-1551។

ប្រសិនបើលោកអ្នកមានសំណួរ សូមហៅទូរស័ព្ទទៅកាន់អង្គការ Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711, ម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច ចាប់ពីថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការទូរស័ព្ទគឺឥតគិតថ្លៃ។ **សម្រាប់ព័ត៌មានបន្ថែម** សូមចូលទៅកាន់គេហទំព័រ www.nhpri.org/INTEGRITY។

